


ឧបសម្ព័ន្ធ ១


របៀបផ្ទេរប្រាក់ទៅសមាជិកប្រព័ន្ធជាតិ តាមរយៈសេវាអេស៊ីលីដាអ៊ីនធើណែត ក្នុងប្រព័ន្ធ RIB

១ ផ្ទេរប្រាក់ទៅគណនីជាតិ/ប្រាក់បញ្ញើ/ប្រាក់បញ្ញើបណ្តោះអាសន្ន


- Login RIB → Enter User Name → Enter Password → Log in



- Enter OTP to verify login by ACLEDA Hard Token



- ចុចលើ Home → Local Fund Transfer → Transfer to Other Banks/Bakong Wallet



➢ បញ្ចូលព័ត៌មានផ្ទេរប្រាក់ ដូចខាងក្រោម ៖

- ➊ Select your account : ជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញ
- ➋ Other Banks/Bakong Wallet : ជ្រើសយក Bakong Wallet
- ➌ Beneficiary Details
 - To Account No. : បំពេញលេខគណនី ACLEDA Wallet/Other Bank Wallet
 - To Account Name : ឈ្មោះគណនីបង្ហាញដោយស្វ័យប្រវត្តិ
- ➍ Transaction Details
 - ជ្រើសរើសប្រភេទប្រាក់ប្រចាំថ្ងៃប្រាក់
 - Transfer Amount : បញ្ចូលចំនួនទឹកប្រាក់
 - Purpose : ជ្រើសរើសគោលបំណងផ្ទេរប្រាក់
- ➎ Attachment File : ចុច "Select file" ដើម្បីទាញយកឯកសារគាំទ្រជា PDF (ប្រសិនបើមាន)
- ➏ Save to favorite : អូស ទៅស្តាំ ដើម្បីរក្សាទុកប្រតិបត្តិការក្នុងកំណត់ត្រា (តាមតម្រូវការ)
- ➐ ចុច "ដាក់ស្នើ" ឬ "Submit"

Retail Internet Banking English

Transfer to Other Banks / Bakong Wallet Transaction List

Select your account 1

0001-04702591-17 KHR 6.993.065.385.00

0001-04702591-93 USD 101.548.52

0001-04702591-94 THB 613.323.00

0001-04702591-95 EUR 5.310.79

0001-04702591-96 VND 9.976.784.68

0001-04702591-97 AUD 12.520.25

Other Banks Bakong Wallet 2

Beneficiary Details 3

To Account No. 098723744 To Account Name Not Verified (85511961669acleadatc@aclb)

Transaction Details 4

Transfer Amount USD 100.00 Purpose INVOICE 123456

Attachment File 5

Select file

You can only upload PDF file. Maximum allowed file size is 7 MB.

Save to favorite 6

Maximum transfer amount per transaction equivalent: 2,500.00 USD

Submit 7

➢ ផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញរួចចុច "បញ្ជាក់" ឬ "Confirm"

Retail Internet Banking English

Transfer to Other Banks / Bakong Wallet - Confirm

Other Banks Bakong Wallet

Account No. : KHR 0001-04702591-17

Account Name : Leng Sokla

To Account No. : 098723744

To Account Name : Not Verified (85511961669acleadatc@aclb)

Transfer Amount : USD 100.00

Bakong Transfer Fee : USD 0.50

Exchange Rate : 4.096 (This rate was applied even with variation at authorized or approval date.)

Total Debit Amount : KHR 411,600.00


Purpose : INVOICE 123456

Transaction Date : 23-Aug-2023 15:45:08


Transaction No. : RFB2323500013

Back Confirm

- Enter OTP to verify transaction by ACLEDA Hard Token




- ប្រព័ន្ធបង្ហាញ "Your transaction has been submitted successfully" មានន័យថាប្រតិបត្តិការផ្ទេរប្រាក់ទទួលបានជោគជ័យ។




២ ផ្ទេរប្រាក់ទៅគណនីធនាគារផ្សេង


- Login RIB → Enter User Name → Enter Password → Log in



- Enter OTP to verify login by ACLEDA Hard Token



- ចុចលើ Home → Local Fund Transfer → Transfer to Other Banks/Bakong Wallet



- បញ្ចូលព័ត៌មានផ្ទេរប្រាក់ ដូចខាងក្រោម ៖

- ➊ Select your account : ជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញ
- ➋ Other Banks/Bakong Wallet : ជ្រើសយក Other Banks
- ➌ Beneficiary Details
 - Beneficiary Bank : ជ្រើសរើសធនាគារទទួលផល
 - To Account No. : បំពេញលេខគណនីធនាគារ (Core Bank Account)
 - To Account Name : ឈ្មោះគណនីបង្ហាញដោយស្វ័យប្រវត្តិ
- ➍ Transaction Details
 - ជ្រើសរើសប្រភេទប្រាក់ប្រើប័ណ្ណគណនីទទួលប្រាក់
 - Transfer Amount : បញ្ចូលចំនួនទឹកប្រាក់
 - Purpose : ជ្រើសរើសគោលបំណងផ្ទេរប្រាក់
- ➎ Attachment File : ចុច "Select file" ដើម្បីទាញយកឯកសារគាំទ្រជា PDF (ប្រសិនបើមាន)
- ➏ Save to favorite : អូស ទៅស្តាំ ដើម្បីរក្សាទុកប្រតិបត្តិការក្នុងកំណត់ត្រា (តាមតម្រូវការ)
- ➐ ចុច "ដាក់ស្នើ" ឬ "Submit"

Transfer to Other Banks / Bakong Wallet

Select your account

- 0001-04702591-17 (KHR 6992325,783.00)
- 0001-04702591-93 (USD 101,443.02)
- 0001-04702591-94 (THB 613,323.00)
- 0001-04702591-95 (EUR 5,310.79)
- 0001-04702591-96 (VND 9,976,784.68)
- 0001-04702591-97 (AUD 12,520.25)

Other Banks | Bakong Wallet

Beneficiary Details

Beneficiary Bank: WING Bank (Cambodia) Plc
 To Account No.: 02530904
 To Account Name: LASTNAME_1349859 FIRSTNAME_1349859

Transaction Details

Transfer Amount: KHR 250,000.00
 Purpose: School Fee

Attachment File: Select file

You can only upload PDF file. Maximum allowed file size is 7 MB.

Save to Favorite

Maximum transfer amount per transaction equivalent: 10,000.00 USD

Submit

➤ ផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញរួចចុច "បញ្ជាក់" ឬ "Confirm"

Transfer to Other Banks / Bakong Wallet - Confirm

Other Banks | Bakong Wallet

Account No. : KHR 0001-04702591-17
 Account Name : Leng Sokla
 To Account No. : 02530904
 To Account Name : LASTNAME_1349859 FIRSTNAME_1349859
 Beneficiary Details : WING Bank (Cambodia) Plc
 Transfer Amount : KHR 250,000.00
 Bakong Transfer Fee : KHR 2,000.00
 Total Debit Amount : **KHR 252,000.00**
 Purpose : School Fee
 Transaction Date : 24-Aug-2023 14:51:44
 Transaction No. : RFBZ323600007

← Back | **Confirm**

- Enter OTP to verify transaction by ACLEDA Hard Token

Retail Internet Banking

Transfer to Other Banks / Bakong Wallet - Confirm

Other Banks | Bakong Wallet

Account No. : KHR 0001-04702591-17
 Account Name : Leng Sokta
 To Account No. : 02530904
 To Account Name : LASTNAME_1349859 FIRSTNAME_1349859
 Beneficiary Details : WING Bank (Cambodia) Plc
 Transfer Amount : KHR 250,000.00
 Bakong Transfer Fee : KHR 2,000.00
 Total Debit Amount : KHR 252,000.00
 Purpose : School Fee
 Transaction Date : 24-Aug-2023 14:51:44
 Transaction No. : RFB2323600007

Two Factor Authentication
 Input an OTP from your token

[] [] [] [] [] []

Verify

Back Confirm

- ប្រព័ន្ធបង្ហាញ "Your transaction has been submitted successfully" មានន័យថាប្រតិបត្តិការផ្ទេរប្រាក់ទទួលបានជោគជ័យ។

Retail Internet Banking

SUCCESS
Your transaction has been submitted successfully.

Transfer to Other Banks / Bakong Wallet - List

Transaction No.	Transaction Date	From Account No.	To Account No.	Beneficiary name	Transfer Amount	Fee Amount	Beneficiary Details	Transfer Type	Status	Action
RFB2323600007	24-Aug-2023 14:51:44	KHR 0001-04702591-17	02530904	LASTNAME_1349859 FIRSTNAME_1349859	250,000 KHR	2,000 KHR	WING Bank (Cambodia) Plc	Immediate	Successful	[]
RFB2323500015	23-Aug-2023 16:14:50	USD 0001-04702591-93	000140999	ACDESC 000140999	105 USD	0.50 USD	Advanced Bank of Asia Ltd	Immediate	Successful	[]
RFB2323500014	23-Aug-2023 16:11:29	KHR 0001-04702591-17	096526190	Not Verified (amk_sambayin@loic)	120,000 KHR	0 KHR	LOLC Cambodia Plc	Immediate	Successful	[]
RFB2323500013	23-Aug-2023 15:45:08	KHR 0001-04702591-17	098725744	Not Verified (8551961669acledatc@acib)	100 USD	0.50 USD		Immediate	Successful	[]
RFB2323900004	17-Aug-2023 16:06:52	KHR 0001-04702591-17	096526190	Not Verified (amk_sambayin@loic)	201,000 KHR	2,000 KHR		Immediate	Successful	[]
RFB2322900003	17-Aug-2023 15:59:56	KHR 0001-04702591-17	1000121000028509	SEAVMENG MB	101 KHR	2,000 KHR		Immediate	Successful	[]
RFB2322800004	16-Aug-2023 14:11:51	KHR 0001-04702591-17	02530904	LASTNAME_1349859 FIRSTNAME_1349859	6,900 KHR	2,000 KHR	WING Bank (Cambodia) Plc	Immediate	Refunded	[]
RFB2322800003	16-Aug-2023 14:07:00	USD 0001-04702591-93	1000121000028509	SEAVMENG MB	6,99 USD	0.50 USD	CIMB Bank Cambodia Plc	Immediate	Refunded	[]
RFB2322700003	15-Aug-2023 10:48:21	USD 0001-04702591-93	096526190	Not Verified (amk_sambayin@loic)	1,000,000 KHR	2,000 KHR	LOLC Cambodia Plc	Immediate	Successful	[]
RFB2322700002	15-Aug-2023 10:43:46	KHR 0001-04702591-17	1000121000028509	SEAVMENG MB	10,000 USD	3 USD	CIMB Bank Cambodia Plc	Immediate	Successful	[]

សូមចុចសញ្ញា "[] " ដើម្បីពិនិត្យ មើលប្រតិបត្តិការលម្អិត

1 10 Rows